



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ២៣៨. អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញមួយចំនួន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០៩៩៥/០១ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៩៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការកែតម្រូវនៃច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ១៩៩៥
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០៧/០១៧ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីគយ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០០/១២ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០១
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០៩/០២១ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១០
- បានឃើញអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០១ ស្តីពីការកែសម្រួលអត្រាពន្ធគយ និងអាករលើទំនិញមួយចំនួន
- បានឃើញអនុក្រឹត្យលេខ១២០ អនក្រ.បក ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០០១ ស្តីពីការកែសម្រួលអត្រាពន្ធគយ និងអាករពិសេសលើទំនិញមួយចំនួន
- បានឃើញអនុក្រឹត្យលេខ៧៣ អនក្រ.បក ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការកែប្រែអត្រាពន្ធគយ និងអាករពិសេសលើទំនិញ និងសេវាមួយចំនួន និងអាករបន្ថែមនៃពន្ធគយលើផលិតផលប្រេងកាត

- បានឃើញអនុក្រឹត្យលេខ ៧៤ អនក្រ.បក ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការកែប្រែអត្រាពន្ធដារ និងអាករពិសេសលើទំនិញមួយចំនួន
- បានឃើញអនុក្រឹត្យលេខ១១ អនក្រ.បក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១០ ស្តីពីការកែសម្រួលអត្រាអាករពិសេស និងអត្រាអាករនាំចេញលើទំនិញមួយចំនួន
- បានឃើញអនុក្រឹត្យលេខ១៧២ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ ស្តីពីការកែសម្រួលអត្រាអាករពិសេស និងអត្រាអាករនាំចេញលើទំនិញមួយចំនួន
- បានឃើញអនុក្រឹត្យលេខ២៦៩ អនក្រ.បក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១១ ស្តីពីការកែសម្រួលអត្រាអាករពិសេស និងអត្រាអាករនាំចេញលើទំនិញមួយចំនួន
- បានឃើញអនុក្រឹត្យលេខ៨៨ អនក្រ.បក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១២ ស្តីពីការកែសម្រួលអត្រាអាករពិសេស និងអត្រាអាករនាំចេញលើទំនិញមួយចំនួន
- បានឃើញអនុក្រឹត្យលេខ៥៦២ អនក្រ.បក ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលអត្រាអាករពិសេសលើទំនិញមួយចំនួន
- បានឃើញអនុក្រឹត្យលេខ១៥០ អនក្រ.បក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ ស្តីពីការកែសម្រួលអត្រាអាករពិសេសលើទំនិញមួយចំនួន
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជាគុណប្រយោជន៍និងសំណូមពរនៃការងារបរិស្ថាន និងការរក្សាតុល្យភាពថវិការដ្ឋ

សម្រេច

មាត្រា ១.-

ត្រូវបានកម្រើងអត្រាអាករពិសេសពី ០% ទៅ ១០% លើមុខទំនិញជាផលិតផលកសិកម្មស្រូវប្រាំង បន្ទាត់ពន្ធ ៥៩ បន្ទាត់ពន្ធ នៃតារាងពន្ធដារកម្ពុជាជាធរមាន ក្នុងទីតាំងរងលេខ ៣៩១៧.១០.៩០ ៣៩១៧.២១.០០ ៣៩១៧.២២.០០ ៣៩១៧.២៩.០០ ៣៩១៧.៣១.០០ ៣៩១៧.៣២.៩០ ៣៩១៧.៣៣.០០ ៣៩១៧.៣៩.០០ ៣៩១៧.៤០.០០ ៣៩១៨.១០.១១ ៣៩១៨.១០.១៩ ៣៩១៨.១០.៩០ ៣៩១៨.៩០.១១ ៣៩១៨.៩០.១៣ ៣៩១៨.៩០.១៤ ៣៩១៨.៩០.១៩ ៣៩១៨.៩០.៩០ ៣៩១៩.១០.១០ ៣៩១៩.១០.២០ ៣៩១៩.១០.៩០ ៣៩១៩.១០.៩០ ៣៩២០.១០.០០ ៣៩២០.២០.១០ ៣៩២០.២០.៩០ ៣៩២០.៣០.១០ ៣៩២០.៣០.៩០ ៣៩២០.៤៣.០០ ៣៩២០.៤៩.០០ ៣៩២០.៥៩.០០ ៣៩២០.៦១.១០ ៣៩២០.៦១.៩០ ៣៩២០.៦២.០០ ៣៩២០.៦៣.០០ ៣៩២០.៦៩.០០ ៣៩២០.៧១.១០ ៣៩២០.៧១.៩០ ៣៩២០.៧៩.១០ ៣៩២០.៧៩.៩០ ៣៩២០.៨១.១០ ៣៩២០.៨២.៩០ ៣៩២០.៨៣.០០ ៣៩២០.៨៤.៩០ ៣៩២០.៨៩.១០ ៣៩២០.៩១.១០ ៣៩២១.១១.២០ ៣៩២១.១១.៩០ ៣៩២១.១២.០០ ៣៩២១.១២.១០ ៣៩២១.១៣.៩០ ៣៩២១.១៩.២០ ៣៩២១.១៩.៩០ ៣៩២១.២០.១០ ៣៩២១.២០.២០ ៣៩២១.២០.៣០ និងទីតាំងរងលេខ ៣៩២១.៩០.៩០។

មាត្រា ២.-

ត្រូវបានកម្រើងអត្រាអាករពិសេសពី ០% ទៅ ១០% លើមុខទំនិញជាផលិតផលកសិកម្មស្រូវប្រាំង បន្ទាត់ពន្ធ ៤៩ បន្ទាត់ពន្ធ នៃតារាងពន្ធដារកម្ពុជាជាធរមាន ក្នុងទីតាំងរងលេខ ៣៩២២.១០.១០ ៣៩២២.១០.៩០ ៣៩២២.២០.០០ ៣៩២២.៩០.១៩ ៣៩២២.៩០.៩០ ៣៩២៣.១០.១០ ៣៩២៣.១០.៩០ ៣៩២៣.២១.១១ ៣៩២៣.២១.១៩ ៣៩២៣.២១.៩១ ៣៩២៣.២១.៩៩ ៣៩២៣.២៩.១០ ៣៩២៣.២៩.៩០ ៣៩២៣.៣០.២០ ៣៩២៣.៣០.៩០ ៣៩២៣.៤០.១០ ៣៩២៣.៤០.៩០

៨៥២៨.៥៩.១០ ៨៥២៨.៦១.១០ ៨៥២៨.៦១.៩០ ៨៥២៨.៦៩.៩០ ៨៥២៨.៧១.១៩
 ៨៥២៨.៧២.៩២ ៨៥២៨.៧២.៩៩ និងទីតាំងរងលេខ ៨៥២៨.៧៣.០០។

មាត្រា ៤.-

ចំណូលអាករពិសេសតាមអត្រា ១០% នេះ ត្រូវបែងចែកជាពីរផ្នែកគឺ៖ (១)អាករពិសេសតាមអត្រា ២% សម្រាប់បម្រើការងារបរិស្ថាន និង (២)តាមអត្រា ៨% ទៀត សម្រាប់គោលដៅចំណូលថវិកាជាតិ។

មាត្រា ៥.-

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីអនុក្រឹត្យនេះត្រូវចាត់ទុកជានិរាករណ៍។

មាត្រា ៦.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី រដ្ឋលេខាធិការ ក្រប្រឹក្សាស្ថាប័នពាក់ព័ន្ធ ត្រូវទទួលបន្ទុកចាត់ចែងអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៥ តទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៤



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

នាយករដ្ឋមន្ត្រី ដើម្បីចុះហត្ថលេខា

បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
- នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- ដូចមាត្រា ៦
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ